

5. សូមចុះហត្ថលេខាសង្ខេប នៅរាល់បន្ទាត់គំនូសនីមួយៗ ដើម្បីបង្ហាញថាអ្នកបានយល់ច្បាស់ និងយល់ព្រមថា:

_____ អ្នកអាចពិនិត្យមើល និង សំរាប់បោះពុម្ពនៅក្នុងបណ្តាញអ៊ីនធឺណិត Your Benefits Now (YBN) ដោយចុចចូលអាសយដ្ឋាន <https://www.dpssbenefits.lacounty.gov> សូមសំគាល់ថា:

- សេចក្តីប្រកាសជូនដំណឹងសំរាប់កម្មវិធីឱកាសស្តារការងារនៃអ្នកទទួលជំនួយទូទៅ (GROW) គឺមិនទាន់មានផ្តល់ឱ្យនៅក្នុងបណ្តាញអ៊ីនធឺណិត YBN នៅឡើយទេ នៅពេលបច្ចុប្បន្ននេះ។ សេចក្តីប្រកាសជូនដំណឹងទាំងនេះនឹងអាចបោះពុម្ពឱ្យអ្នកបាននៅតាមការិយាល័យខ័ណ្ឌ ។
- សំបុត្រទាក់ទងនឹងកិច្ចការក្រសួង DPSS ដទៃៗទៀតដូចជា សំបុត្រណាត់ជួប និង សំណៅផ្សេងៗនឹងមិនទាន់មានផ្តល់ឱ្យនៅក្នុងបណ្តាញអ៊ីនធឺណិត YBN នៅឡើយទេ ។
- DPSS នឹងមិនបង់ថ្លៃសម្រាប់គ្រឿងបរិក្ខារផ្ទាល់ខ្លួន ឬឧបករណ៍អ៊ិនធឺណេតដើម្បីចូលទៅកាន់គេហទំព័រ YBN ឡើយ។

_____ យ៉ាងតិចណាស់ក៏មួយដងក្នុងមួយអាទិត្យ អ្នកត្រូវតែធ្វើកិច្ចការណាមួយខាងក្រោម:

- មកយកសំបុត្ររបស់អ្នកនៅការិយាល័យខ័ណ្ឌ DPSS ឬអាសយដ្ឋានប្រៃសណីយ៍របស់អ្នក។ - ឬ -
- មើលសេចក្តីជូនដំណឹងរបស់អ្នកតាមរយៈ គេហទំព័រ YBN ។

_____ ប្រសិនបើអ្នកខកខានមិនបានធ្វើតាមតម្រូវការមួយ ដោយសារតែអ្នកមិនបានមកយកសំបុត្រ ឬពិនិត្យមើលសំបុត្ររបស់ខ្ញុំនៅលើគេហទំព័រ YBN រៀងរាល់សប្តាហ៍:

- ជំនួយរបស់អ្នកអាចត្រូវបានបញ្ឈប់។
- ប្រសិនបើអ្នកបានទទួលជំនួយទូទៅ (GR), អ្នកអាចនឹងមិនមានលក្ខណៈសម្បត្តិទទួលជំនួយក្នុងមួយរយៈពេល ។

_____ នៅក្នុងខែ _____, _____ និង _____ ដែលអ្នកត្រូវបំពេញហើយនិងផ្ញើត្រឡប់មកវិញនៅ របាយការណ៍ប្រចាំឆមាស (SAR 7) និង /ឬ របាយការណ៍ប្រចាំត្រីមាស (QR 7-LA)

- នៅថ្ងៃធ្វើការទី 1 នៃខែនីមួយៗទាំងនេះ អ្នកត្រូវតែមកយកសំណៅរបាយការណ៍នេះ ។
- អ្នកត្រូវតែបំពេញ និងផ្ញើសំណៅនេះត្រឡប់មកវិញកុំឱ្យហួសថ្ងៃទី 5 នៃរាល់ខែទាំងនេះ។

_____ បន្ទាប់ពីអ្នកផ្តល់ប្តូរទីលំនៅ *:

- ក្នុងរយៈពេល 5 ថ្ងៃ អ្នកត្រូវជូនដំណឹងដល់អ្នកកាន់សំណុំរឿងនៅការិយាល័យខ័ណ្ឌ GR របស់អ្នក ។
 - ក្នុងរយៈពេល 10 ថ្ងៃ អ្នកត្រូវតែជូនដំណឹងដល់អ្នកកាន់សំណុំរឿង CalWORKs / RCA / CalFresh / Medi-Cal របស់អ្នក ។
 - សំបុត្រដែលទាក់ទងនឹងកិច្ចការ DPSS របស់អ្នក នឹងត្រូវបានបញ្ជូនទៅកាន់ទីលំនៅរបស់អ្នក ។ **អ្នកមិនអាចប្រើប្រាស់ការិយាល័យខ័ណ្ឌ DPSS ជាអាសយដ្ឋានសំរាប់ផ្ញើសំបុត្ររបស់អ្នកទេ ក្រោយពេលដែលអ្នកមានទីលំនៅថ្មីហើយនោះ ។**
- * ទីលំនៅអាចនឹងជាបន្ទប់សណ្តាតារ បន្ទប់នៅក្នុងផ្ទះមួយ ផ្ទះល្វែង ផ្ទះមួយ ផ្ទះចល័ត ។ល។

_____ ប្រសិនបើអ្នករើទៅនៅទីលំនៅមួយ អ្នកត្រូវតែប្រាប់ទៅអ្នកកាន់សំណុំរឿងនៅការិយាល័យខ័ណ្ឌ DPSS របស់អ្នក អំពីផ្លូវចូលផ្ទះ និងផ្លូវទឹកភ្លើងហ្វាស៊ី របស់អ្នក។

ប្រសិនបើអ្នកមិនបានធ្វើដូចនេះទេ:

- អ្នកនឹងមិនត្រូវបានអនុញ្ញាតអោយដកផ្លូវទឹកភ្លើងឡើយ ។
- អត្ថប្រយោជន៍ CalFresh របស់អ្នកអាចនឹងត្រូវបានកាត់បន្ថយផងដែរ ។

តាមរយៈការចុះហត្ថលេខានៅទីនេះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមានឱកាសបានពិនិត្យមើលឡើងវិញ ហើយនិងយល់ច្បាស់អំពីសំណៅនេះ ។

ហត្ថលេខា ខែ ថ្ងៃ ឆ្នាំ

សំបុត្រសំរាប់ជនគ្មានទីជំរក – បញ្ជីឈ្មោះទីភ្នាក់ងារទទួលស្គាល់ដោយក្រសួង

ប្រសិនបើអ្នកគ្មានទីជម្រកអ្នកអាចប្រើអាសយដ្ឋានការិយាល័យខ័ណ្ឌ DPSS ជាអាសយដ្ឋានធ្វើសំបុត្រដែលទាក់ទងនឹងកិច្ចការ DPSS បាន។ ការិយាល័យខ័ណ្ឌ DPSS នឹងទទួលយកសំបុត្រពីភ្នាក់ងារនានាដែលរាយឈ្មោះដូចខាងក្រោមនេះ៖

- ទីភ្នាក់ងារ អាជ្ញាធរផ្នែកជំនួយផ្ទះសំបែង ថ្នាក់ក្រុង/ថ្នាក់ខោនធី ទាំងអស់
- នាយកដ្ឋានកិច្ចការអតីតយុទ្ធជន/ក្រសួងកិច្ចការអតីតយុទ្ធជន
- ក្រសួងកិច្ចការយានយន្តគ្រប់ប្រភេទនៃរដ្ឋកាលីហ្វ័រនីញ៉ា
- នាយកដ្ឋានសូស្យាល់ស័ត្រីទីសម្រាប់អង្គការកុមារ Crystal Stairs
- សាជីវកម្មអភិវឌ្ឍន៍អង្គការកុមារ Drew
- វិទ្យាស្ថានអន្តរជាតិ Los Angeles ខោនធី
- ស្នងការគណនេយ្យនៃ Los Angeles ខោនធី
- ក្រសួងសុខាភិបាលសិក្សានៃ Los Angeles ខោនធី
- ក្រសួងកត់ត្រាបញ្ជី និង ចុះឈ្មោះការបោះឆ្នោតនៃ Los Angeles ខោនធី
- ក្រសួងសុខាភិបាលសាធារណៈនៃ Los Angeles ខោនធី
- ក្រសួងកិច្ចការសហគមន៍ និង កិច្ចការមនុស្សចាស់នៃ Los Angeles ខោនធី
- ក្រសួងកិច្ចការកូនក្មេង និង គ្រួសារនៃ Los Angeles ខោនធី ។
- ការិយាល័យអគ្គមេធាវីខ័ណ្ឌ (គ្រប់ខោនធីទាំងអស់)
- ក្រសួងវឌ្ឍនភាពការងារនៃរដ្ឋកាលីហ្វ័រនីញ៉ា (EDD)
- ក្រសួងសិក្សាអប់រំ ប្រចាំតំបន់ ទាំងអស់
- ទីភ្នាក់ងារផ្នែកថែទាំសុខភាព
- ផ្នែកសវនាការតវ៉ាថ្នាក់រដ្ឋ
- ទីភ្នាក់ងារផ្នែកប្រភពជំនួយនិងណែនាំបញ្ជូន/កម្មវិធីលទ្ធភាពបង់ប្រាក់ (R&R/APP):
 - មជ្ឈមណ្ឌលធនធានថែទាំកុមារ
 - ទីក្រុង Norwalk
 - អង្គការទំនាក់ទំនងសម្រាប់កុមារ
 - អង្គការ Crystal Stairs
 - សាជីវកម្មអភិវឌ្ឍន៍អង្គការកុមារ Drew
 - វិទ្យាស្ថានអន្តរជាតិនៃ Los Angeles ខោនធី
 - មូលនិធិឱកាសសំរាប់ជនជាតិ អាមេរិកាំង-មិចស៊ិកាំង (Mexican-American)
 - តាមដមស្រីស
 - អង្គការ Pathways
 - ក្រសួងសិក្សាអប់រំ ប្រចាំតំបន់ Pomona

ទីកន្លែងការិយាល័យខ័ណ្ឌ DPSS

Glendale 02
4680 San Fernando Rd.
Glendale, CA 91204

Pasadena 03
955 N. Lake Ave.
Pasadena, CA 91104

El-Monte 04
3350 Aerojet Ave.
El Monte, CA 91731

Belvedere 05
5445 Whittier Blvd.
Los Angeles, CA 90022

Cudahy 06
8130S. Atlantic Ave.
Cudahy, CA 90201

South Special 07
17600 B Santa Fe Ave.
East Rancho Dominguez,
CA 90221

Southwest Special 08
1819 Charlie Sifford Dr.
Los Angeles, CA 90047

Wilshire 10
2415 W. 6th St.
Los Angeles, CA 90057

East Valley 11
7555 Van Nuys Blvd.
Van Nuys, CA 91405

Exposition Park 12
3833 S. Vermont Ave.
Los Angeles, CA 90037

Metro Family 13
2615 S. Grand Ave.
Los Angeles, CA 90007

Civic Center 14
813 E. Fourth Place
Los Angeles, CA 90013

Metro East 15
2855 E. Olympic Blvd.
Los Angeles, CA 90023

Florence 17
1740 E. Gage Ave.
Los Angeles, CA 90001

San Gabriel Valley 20
3352 Aerojet Ave.
El Monte, CA 91731

Compton 26
211 E. Alondra Blvd.
Compton, CA 90220

South Central 27
10728 S. Central Ave.
Los Angeles, CA 90059

South Family 31
17600 A Santa Fe Ave.
East Rancho Dominguez, CA
90221

San Fernando Sub Office 32
9188 Glenoaks Blvd.
Sun Valley, CA 91352

Lancaster 34
349-B East Ave. K-6
Lancaster, CA 93535

Pomona 36
2040 W. Holt Ave.
Pomona, CA 91768

Metro North 38
2601 Wilshire Blvd.
Los Angeles, CA 90057

Norwalk 40
12727 Norwalk Blvd.
Norwalk, CA 90650

Santa Clarita 51
27233 Camp Plenty Rd.
Canyon Country, CA 91351

Rancho Park 60
11110 W. Pico Blvd.
Los Angeles, CA 90064

Paramount 62
2961 E. Victoria St.
Rancho Dominguez,
CA 90221

Lincoln Heights 66
4077 N. Mission Rd.
Los Angeles, CA 90032

Lancaster GR Office 67
337 East Ave. K-10
Lancaster, CA 93535

Metro Special 70
2707 S. Grand Ave.
Los Angeles, CA 90007

Medi-Cal LTC 80
17171 E. Gale Ave.
City of Industry, CA 91745

West Valley 82
21415-21615 Plummer St.
Chatsworth, CA 91311

Southwest Family 83
8300 S. Vermont Ave.
Los Angeles, CA 90044

